

៤/១៦/២០២០

សម្រាប់ការចេញផ្សាយជាបន្ទាន់

សេចក្តីប្រកាសព័ត៌មានលេខ ០៤១៦២០

**ប្រធានបទ៖** ទីក្រុងឡងប៊ិចបង្ហាញពីធនធានសម្រាប់មនុស្សវ័យចំណាស់

**ទំនាក់ទំនង៖** មជ្ឈមណ្ឌលព័ត៌មានរួមទីក្រុងឡងប៊ិច

៥៦២.៥៧០.NEWS (ការសាកសួរព័ត៌មានតែប៉ុណ្ណោះ)

jic@longbeach.gov (ការសាកសួរព័ត៌មានតែប៉ុណ្ណោះ)

អ្នកស្រុក: សូមទូរស័ព្ទ ៥៦២.៥៧០.INFO

ឡងប៊ិច, CA – ទីក្រុងឡងប៊ិចកំពុងធ្វើបច្ចុប្បន្នភាពលើធនធានសម្រាប់ប្រជាជនវ័យចំណាស់ដែលជាធម្មតាត្រូវបានគេចាត់ទុកថាជា បុគ្គលដែលមានអាយុលើសពី ៦៥ ឆ្នាំដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះ កូវីដ-១៩។

“យើងកំពុងខិតខំធ្វើយ៉ាងណាដើម្បីធ្វើឱ្យប្រាកដថាមនុស្សវ័យចំណាស់របស់យើងមានធនធាននិងការថែទាំដែលពួកគេត្រូវការដើម្បីឆ្លង កាត់វិបត្តិសុខភាពនេះ។” “ ខ្ញុំពិតជាភ័យខ្លាចណាស់ចំពោះភាពជាដៃគូរបស់យើងជាមួយពិភពកណ្តាលផ្ទះបាយ។”

ដោយយោងតាមទិន្នន័យ កូវីដ-១៩ មកពីជុំវិញពិភពលោកឡងប៊ិចបានមើលឃើញផលប៉ះពាល់មិនស្មើគ្នាចំពោះមនុស្សវ័យចំណាស់និង អ្នកដែលមានបញ្ហាសុខភាព។ ក្នុងចំណោមអ្នកស្លាប់ចំនួន ១៨ នាក់ដែលជាប់ទាក់ទងនឹង កូវីដ-១៩ រហូតមកដល់ពេលនេះមាន ១៣ នាក់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីនៅក្នុងមណ្ឌលថែទាំរយៈពេលវែង។ អ្នកស្លាប់ចំនួនដប់ពីរ នាក់មានអាយុលើសពី ៧០ ឆ្នាំហើយ អ្នកស្លាប់ទាំងអស់មានស្ថានភាពសុខភាពជាមូលដ្ឋាន។

មនុស្សវ័យចំណាស់ដែលជាចម្លាយពីខ្លួនឯងនៅក្នុងផ្ទះអាចប្រឈមនឹងបញ្ហាប្លែកៗដើម្បីបំពេញសេចក្តីត្រូវការខាងរាងកាយសង្គមនិងអារម្មណ៍។ ដើម្បីបំពេញតម្រូវការនេះមានអង្គការជាច្រើនកំពុងផ្តល់នូវសេវាកម្មដូចខាងក្រោម៖

**ខ្សែធនធានមនុស្សចាស់**

- ប្រតិបត្តិការដោយមន្ទីរសុខាភិបាលឡងប៊ិចរៀងរាល់សប្តាហ៍ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ : ៣០ រសៀល។
- ផ្តល់នូវធនធានសម្រាប់ការផ្តល់អាហារការផ្គត់ផ្គង់តាមផ្ទះសេវាកម្មចែកចាយតាមវេជ្ជបញ្ជាការស្តារឧបករណ៍ប្រើប្រាស់និង ធនធានសុខភាពផ្លូវចិត្ត.
- ទូរស័ព្ទទៅលេខ ៥៦២-៥៧០-INFO ហើយជ្រើសរើសជំរើសទី ៥។

**ការផ្តល់អាហារ**

- អាហារនៅលើកងកំពុងផ្តល់អាហារពេលល្ងាចក្តៅស្រស់និងអាហារថ្ងៃត្រង់ត្រជាក់ហើយបច្ចុប្បន្ននេះកំពុងជ្រើសរើសអ្នកស្ម័គ្រ ចិត្តបន្ថែមដើម្បីគាំទ្រសេវាកម្មទាំងនេះ។ ទូរស័ព្ទទៅលេខ ៥៦២-៤៣៩-៥០០០ ហើយជ្រើសរើសជម្រើស ០ រឺចូលមើលគេហ ទំព័ររបស់ពួកគេ [mowlb.org](http://mowlb.org).
- សេចក្តីសង្គ្រោះកងទ័ពធ្វើប្រតិបត្តិការនូវស្បៀងអាហារនិងចែកប្រអប់អាហារដល់មនុស្សវ័យចំណាស់ដែលនៅជាចម្លាយពីគ្នាក៏ ដូចជាក្រុមគ្រួសារដែលមានការរឹតត្បិត។ សូមទូរស័ព្ទទៅលេខ ៥៦២-២៤៧-៣៥២៨ សម្រាប់ព័ត៌មានបន្ថែម។
- ផ្ទះបាយកណ្តាលពិភពលោក (WCK) កំពុងធ្វើជាដៃគូជាមួយអាជីវកម្មក្នុងស្រុកដើម្បីផ្តល់អាហារបំប៉នសម្រាប់កន្លែងថែទាំ សម្រាប់មនុស្សចាស់។ WCK កំពុងផ្តល់មូលនិធិដល់ភោជនីយដ្ឋានក្នុងស្រុកដើម្បីចម្អិនអាហារនិងកំពុងធ្វើជាដៃគូជាមួយ យីហោ UPS ក្នុងស្រុកដើម្បីផ្តល់ជូនពួកគេ។ អាហារកំពុងត្រូវបានផ្តល់ជូនដល់មណ្ឌលថែទាំខាងក្រោម។ សម្រាប់ព័ត៌មាន បន្ថែមសូមទស្សនា [WCK.org](http://WCK.org).

- Plymouth West
- Park Pacific Tower
- City View
- Providence Gardens
- Little Sisters of the Poor (San Pedro)
- Senior Arts Colony

**ការចែកចាយអាហារ**

- មិនរកប្រាក់ចំណេញក្នុងស្រុកធ្វើឱ្យមានអាហារសម្រាប់ជ្រើសរើសនៅទីតាំងជាច្រើននៅឡើងវិញ។ ហៅទូរស័ព្ទទៅខ្សែធនធានមនុស្សពេញវ័យចាស់តាមលេខ ៥៦២-៥៧០-INFO ហើយជ្រើសរើសជំរើសទី ៥ ដើម្បីស្វែងយល់បន្ថែម [food distribution points](#) នៅឡើងវិញ។

**សេវាកម្មជីវិតជញ្ជូន**

- នេះ [Los Angeles County Department of Workforce Development, Aging and Community Services](#) (WDACS) កំពុងផ្តល់សេវាជីវិតជញ្ជូនជាបណ្តោះអាសន្នដល់មនុស្សចាស់ (អាយុ ៦០ ឆ្នាំឡើងទៅ) មនុស្សពេញវ័យដែលពឹងផ្អែកប្រជាជនពិការជាអចិន្ត្រៃយ៍ឬជាបណ្តោះអាសន្នដែលមិនអាចចាកចេញពីផ្ទះដោយសារ កូវីដ-១៩ ។
- WDACS នឹងផ្ញើរតាក់ស៊ីដើម្បីលក់គ្រឿងទេសរបស់របរប្រើប្រាស់ក្នុងផ្ទះនិងរបស់ចាំបាច់ផ្សេងៗដល់គេហដ្ឋានរបស់អ្នក។ មិនគិតថ្លៃសម្រាប់ការជីកជញ្ជូន។ កំណត់ចំពោះការចែកចាយចំនួនបួនដងក្នុងមួយខែ។
- ទូរស័ព្ទ WDACS នៅ ៨៨៨-៨៦៣-៧៤១១ សម្រាប់ព័ត៌មានលម្អិតអំពីសិទ្ធិទទួលបាន។

**កម្មវិធីអ្នកទូរស័ព្ទចូលរួមសហយក់ទាក់**

- [Heart of Ida](#) ដោយមានការសម្របសម្រួលជាមួយដៃគូប៉ូលីសជាន់ខ្ពស់នៅឡើងវិញបានបង្កើតកម្មវិធីនេះឡើងដើម្បីផ្តល់ធុនអ្នកស្ម័គ្រចិត្តដែលបានបណ្តុះបណ្តាលនិងយកចិត្តទុកដាក់ជាមួយមនុស្សចាស់ដែលអាចមានអារម្មណ៍ឯកោក្នុងសង្គម។
- ដើម្បីស្ម័គ្រចិត្តបច្ចុប្បន្នសូមទូរស័ព្ទមកលេខ ៥៦២-៥៧០-៣៥៤៨។

អង្គការជាច្រើនដែលផ្តល់ធនធានទាំងនេះត្រូវបានគាំទ្រដោយផ្នែក [the Long Beach Coronavirus Relief Fund](#), ដែលបានចែកចាយច្រើនជាង ៤៧៥,០០០ ដុល្លារទៅ [31 Long Beach area nonprofits](#).

សម្រាប់ព័ត៌មានចុងក្រោយស្តីពីអាយឌីអាយ ១៩ និងព័ត៌មានលម្អិតអំពីអ្វីដែលក្រុងឡើងវិញកំពុងធ្វើដើម្បីការពារសុវត្ថិភាពដល់ប្រជាជនសូមទស្សនា៖ [longbeach.gov/COVID19](#) ហើយតាម@LongBeachCity លើ Facebook, Twitter និង Instagram។

សម្រាប់ព័ត៌មានបន្ថែមរូបភាពវីដេអូនិងការប្រកាសអំពីអ្វីដែលកំពុងកើតឡើងនៅឡើងវិញសូមតាមដានពួកយើងលើ [Facebook](#), [Twitter](#), [Instagram](#) និង [YouTube](#)។